

របាយការណ៍រយៈពេល៩ ខែ ឆ្នាំ ២០១៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

**I. ស្ថានភាពមន្ទីរ**

**១- ការងាររដ្ឋបាល បុគ្គលិក**

មន្ត្រីសរុបចំនួន ៥៣ រូប ស្រ្តីចំនួន ០៤ រូប÷ មន្ត្រីទំនេរគ្មានបៀវត្សរ៍ ០០ រូប មន្ត្រីមរណភាព ០០ រូប ប្រធានមន្ទីរ ០១ រូប អនុប្រធានមន្ទីរ ០២ រូប មន្ត្រីក្របខ័ណ្ឌថ្មី ២ រូប បានទទួលលិខិតចូលចំនួន ២៤៥ លិខិត / លិខិតចេញចំនួន ១២៤ លិខិត និងបានដឹកនាំមន្ត្រីធ្វើពលកម្មសំអាតក្នុងបរិវេណមន្ទីរ និងក្រៅមន្ទីរពិសេសតាមស្ថានដងមាត់មាត់ស្ទឹងសែនខាងមុខមន្ទីរ ជារៀងរាល់ថ្ងៃសុក្រនៃសប្តាហ៍នីមួយៗ ។

**២- ការងារគណនេយ្យ និងហិរញ្ញវត្ថុ**

ជំពូក	បរិយាយ	ស្ថានភាពឥណទាន គិតជារៀល	បណ្តាខែមុន	ចំណាយក្នុងខែ ០៨	ចំណាយ បូក យោង	សមតុល្យ
៦០	ការទិញ	154,700,000	20,138,750		20,138,750	134,561,250
៦១	សេវាខាងក្រៅ	298,400,000	8,000,000		8,000,000	290,400,000
៦២	សេវាខាងក្រៅផ្សេងៗ	128,200,000	44,981,850		44,981,850	83,218,150
៦៣	ពន្ធ និងអាករ	3,000,000	0	0	0	3,000,000
៦៤	បន្ទុកបុគ្គលិក	407,700,000	216,036,680	29,240,400	245,277,080	162,422,920
	សរុបរួម	992,000,000	289,157,280	29,240,400	318,397,680	673,602,320

**៣- ការងារផែនការ និងស្ថិតិ**

ប្តូរសរុបរបាយការណ៍វឌ្ឍនភាពប្រចាំខែ មករា កុម្ភៈ ត្រីមាសទី ១ ខែមេសា ឧសភា និងប្រចាំឆមាសទី ១ ឆ្នាំ ខែកក្កដា សីហា ឆ្នាំ ២០១៤ និងរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០១៥-២០១៧ ជូនក្រសួងនិងកំពុងដំណើររៀបចំផែនការយុទ្ធសាស្ត្រប្រាំឆ្នាំដើម្បីអភិវឌ្ឍន៍ខេត្ត ២០១៥-២០១៩ និង បីឆ្នាំវិកល ។

**៤- ការងារអធិការកិច្ច និងសវនកម្ម**

- កាលពីថ្ងៃទី ២៣-២៤ ខែ មករា ឆ្នាំ ២០១៤ ប្រតិភូអគ្គាធិការដឹកនាំដោយលោក សេង សុផា បានចុះ មកធ្វើអធិការកិច្ចនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

- ២៦- ២៧/ ០២/១៤ គណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោកបានចុះវាយតម្លៃពាក់កណ្តាលគម្រោងដែលដឹកនាំដោយលោក ខៀវ ចាន់ធារី

- ថ្ងៃទី ២០-២២ ខែ ឧសភា ឆ្នាំ ២០១៤ មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំបានចុះធ្វើអធិការកិច្ចនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

- កាលពីថ្ងៃទី ១០-១១ ខែមិថុនា ឆ្នាំ ២០១៤ ប្រតិភូអធិការកិច្ចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះមកធ្វើ អធិការកិច្ចក្នុងការិយបរិច្ឆេទ ២០១៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

- ១៩-២០ ខែ មិថុនា គណៈប្រតិភូមួយក្រុមដឹកនាំដោយលោក **ពេជ្រ សេដ្ឋា** ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងបានចុះមកធ្វើអធិការកិច្ចនៅមន្ទីរ មានការចូលរួមដោយលោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ព្រមទាំងប្រធាន អនុប្រធានការិយាល័យជំនាញចំណុះមន្ទីរទាំង ១០

**៥-ការងារទំនាក់ទំនងសាធារណៈ និងកិច្ចប្រជុំផ្សេងៗ**

- លោក ម៉ុ ថែម ប្រធានមន្ទីរបានចូលរួមគ្រប់សកម្មភាពសង្គមនៅថ្នាក់ខេត្តបានចំនួន ១៦០ លើក
- មន្ទីរបានរៀបចំពិធីសូត្រមុន និងរៀបចំពិធីជប់លៀងជួបជុំមន្ត្រីក្រោមឱវាទមន្ទីរនៅថ្ងៃទី ០៨ ខែ

មេសា ឆ្នាំ ២០១៤ (បុណ្យចូលឆ្នាំខ្មែរ)

- ២៦ មីនា នៅសាលប្រជុំអគារ A នៃរដ្ឋបាលខេត្ត កំពង់ធំ មន្ទីរបានរៀបចំពិធីផ្សព្វផ្សាយសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៣ និងទិសដៅការងារឆ្នាំ ២០១៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ថេង ថ័ន្តសង្ហារ** អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ សមាសភាពចូលរួមចំនួន ១២៦ នាក់ ស្រី ១១ នាក់

- លោក តាន់ វាសនា បានចូលរួមប្រជុំផ្សព្វផ្សាយស្តីពី កិច្ចការដោះស្រាយវិវាទដីធ្លីពិសេសសំដៅលើ តួនាទី ភារកិច្ចរបស់មន្ទីរ អជប លើការងារអភិវឌ្ឍន៍ជនបទ និង ជនជាតិដើមភាគតិចនៅខេត្តកំពង់ធំ រៀបចំដោយអង្គការ Oxfam

- មន្ទីរបានរៀបចំវេណាកាន់បិណ្ឌក្នុងពិធីបុណ្យភ្នំបិណ្ឌប្រពៃណីខ្មែរនៅវត្តកំពង់ធំចំនួន ២ វេណា

**II. សកម្មភាពតាមវិស័យ**

**១-ការងារផ្លូវជនបទ (ថវិកាកម្មវិធី)**

ស្ថិតិ ទិន្នន័យផ្លូវជនបទក្នុងខេត្តសរុបមានចំនួន ៧៨២ ខ្សែ មានប្រវែងសរុប ២.១៨២,៧០ គ.ម រហូតមកដល់ពេលនេះចុះស្រង់បានលទ្ធផលដូចខាងក្រោម៖

- ផ្លូវប្រភេទទី ១ មាន ០៥ ខ្សែ ប្រវែង ១៦៥,៧០ គ.ម សម្រេចបាន ១០០%
- ផ្លូវប្រភេទទី ២ មាន ១៥ ខ្សែ ប្រវែង ២៦៦,៣០ គ.ម សម្រេចបាន ១០០%
- ផ្លូវប្រភេទទី ៣ មាន ៥១ ខ្សែ ប្រវែង ៤៣៨ គ.ម សម្រេចបាន ១០០%
- ផ្លូវប្រភេទទី ៤ មាន ៧០៩ ខ្សែ ប្រវែង ១.៣២០,៧១ គ.ម សម្រេចបាន ៩២%

ការងារជួសជុលថែទាំផ្លូវ៖

- ផ្លូវថែទាំលក្ខណៈខ្ពស់ ០១ខ្សែប្រវែង៨,៨៧ គ.មនៅស្រុកសន្តុកសម្រេចបាន១០០%
- ផ្លូវថែទាំជាប្រចាំ ចំនួន០២ខ្សែ ប្រវែង ១៦,៥០ គ.ម នៅស្រុក បារាយណ៍ និងស្រុកសន្តុក សម្រេចបាន ៧០%

**២-ការងារផ្គត់ផ្គង់ទឹកស្អាតជនបទ (ថវិកាកម្មវិធី) (គ្មានសកម្មភាព)**

**៣-ការងារសុខភាពអនាម័យជនបទ**

- លោក ប្រាក់ មុត បានចូលរួមប្រចាំខែពីការងារបច្ចេកទេសសុខាភិបាលនៅមន្ទីរសុខាភិបាល

ខេត្តកំពង់ធំ អ្នកចូលរួម មន្ទីរពាក់ព័ន្ធ អង្គការដៃគូក្នុងខេត្តជាទៀងទាត់

- ២២/០៧ /១៤ លោក តាន់ វាសនា អនុប្រធានមន្ទីរបានចូលរួមប្រជុំគណៈកម្មាធិការហិរញ្ញប្បទានសុខាភិបាលថ្នាក់ខេត្ត ស្តីពីការបង្កើតលេខាធិការដ្ឋានរបស់គណៈកម្មាធិការ

- មន្ត្រីការិ-បានចុះធ្វើការវាយតម្លៃស្ថានភាពអនាម័យភូមិដោយមានការចូលរួមជាមួយថ្នាក់ជាតិ ដែលដឹកនាំដោយ លោកស្រី ឈឹម ច័ន្ទសុវណ្ណ មន្ត្រីនាយកដ្ឋានថែទាំសុខភាពជនបទនៅស្រុកសន្ទុក ចំនួន៧ ភូមិ ឃុំ ទីពោ និង ត្បូងក្រពើ

**៤-ការងារអភិវឌ្ឍន៍សហគមន៍ ( ថវិកាកម្មវិធី) ( គ្មានសកម្មភាព)**

**៥-ការងារបណ្តុះបណ្តាល និង ស្រាវជ្រាវ**

សកម្មភាពអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងប្រទេស

ល.រ	ប្រភេទវគ្គ			ឈ្មោះមន្ត្រី ចូលរួម	ខ្លឹមសារវគ្គ	រយៈពេល	ចំនួន ថ្ងៃ	ទីកន្លែង	អ្នកគាំទ្រ
	ប	ស	ទ						
១	ប			1-លោក ចាយ គឹមសេង 2-លោក ប្លង់ សាឡុន 3-លោក ចាន់ សង្ហា 4-លោក ស្វាយ សុភី 5-លោកស្រី កែវ ស៊ីនហាប់	អំពីការងារត្រួតពិនិត្យវាយ តម្លៃ និង ការប្រមូល និង ចងក្រង ទិន្នន័យគម្រោង	11- 12/02/14	2	ពោធិសាត់	ADB
២	ប			1-លោក សេងជាសុខ 2-លោក ហេង សុខ 3-លោកស្រី កែវ ស៊ីនហាប់ 4-លោក សេងស៊ីផុន	សញ្ញាណសន្តិសុខស្បៀង ស្ថានភាពកម្រិតសារ និង របៀបធ្វើដីកំប៉ុស្ត	5-7/03/14	2	ព្រះវិហារ	MRD
៣		ស		1-លោក ប្លង់ សាឡុន	កសាងផែនការពហុវិស័យ ត្រៀមបង្កា និងឆ្លើយតបជំងឺ រាតត្បាតសកលផ្តាសាយបក្សី និងផ្តាសាយមនុស្ស	20/03/14	01	កំពង់ធំ	NCDM
៤		ស		1-លោកស្រី សៀង សុខ ឡាយ	ទឹកស្អាតដើម្បីស្រ្តីឱ្យជឿស ផុតពីភាពក្រីក្រនៅកម្ពុជា	10/04/14	01	ភ្នំពេញ	Oxfam
៥		ស		1-លោក ម៉ុ ថែម 2-លោក ប្លង់ សាឡុន 3-លោក ចាន់ វុធា	អំពីការរៀបចំផែនការយុទ្ធ សាស្ត្រថវិកាឆ្នាំ ២០១៥- ២០១៧ និងការដាក់ឱ្យប្រើ ប្រាស់សៀវភៅណែនាំស្តីពី ការតាមដានវាយតម្លៃថវិកា កម្មវិធីសម្រាប់ក្រសួង អភិវឌ្ឍន៍ជនបទ	06- 08/05/14	3	ភ្នំពេញ	ADB/MRD

៦	ប		1-លោក ស៊ុន ជួត 2-លោក ឯម ប៊ុនសៀន	ពីការបន្តទឹក	07- 09/05/14	3	ភ្នំពេញ	Unicef
៧	ប		1-លោក ប្លង់ សាឡាន	សៀវភៅណែនាំពីបទដ្ឋាន សាងសង់លំនៅដ្ឋានជនបទ ធន់នឹងខ្យល់ព្យុះ និងទឹក ជំនន់	17/06/14	01	កំពង់ធំ	NCDM
៨		ស	1-លោក ថុង ប៊ុនធាង	ផ្សព្វផ្សាយពីការរៀបចំ ផែនការយុទ្ធសាស្ត្របន្តការ ប្រែប្រួលអាកាសធាតុ	19- 20/06/14	02	សៀមរាប	MOE
៩		ស	1-លោក ស៊ុន រុំទ្រា	ពីគ្រោះយោបល់ពី ស្តង់ដារ អប្បបរមា ទឹកស្អាត និង អនាម័យតាមសាលារៀន	24- 25/06/14	02	ភ្នំពេញ	Unicef
១០	ប		1-លោក ប្លង់ សាឡាន 2-លោក ស៊ុន រុំទ្រា	គ្រូបង្គោលស្តីពី ការគ្រប់គ្រង គ្រោះមហន្តរាយ	07- 10/07/14	04	កំពង់ឆ្នាំង	Oxfam
១១		ស	1-លោក តាន់ វាសនា 2-លោក គួង គា 3-លោក សុខ សំអន	វឌ្ឍនភាពឆ្នាំ ២០១០ ដល់ ២០១៣ របស់គម្រោង អភិវឌ្ឍន៍ជនបទវាលទំនាប បឹងទន្លេសាប	09- 10/07/14	02	ព្រះសីហនុ	TSLRDP
១២	ប		1-លោក ថុង ប៊ុនធាង 2-លោក ស៊ុន រុំទ្រា	កិច្ចការគ្រប់គ្រងហិរញ្ញវត្ថុ កម្មវិធី ទឹកស្អាត និងអនាម័យ	21- 22/07/14	02	ព្រះសីហនុ	Unicef
១៣		ស	1-លោក ម៉ូ ថែម 2-លោក ស្រង ណូត 3-លោក ហ៊ុយ សុធារ៉ា 4-លោក គួង គា 5-លោក ឯម ប៊ុនសៀន 6-លោក នាង ថុករុំត្នា 7-លោក ស៊ុន រុំទ្រា 8-លោក ឡេង សុវណ្ណារ៉ា	ប្តូរសរុប និងផ្សព្វផ្សាយ លទ្ធផលការងាររបស់ គម្រោង	28/07/14	01	សៀមរាប	កេតសា ណា
១៤		ស	1-លោក តាន់ វាសនា 2-លោក ចាន់ រុំធា 3-លោក ហ៊ុយ សុធារ៉ា 4-លោក ប្លង់ សាឡាន	អំពីនីតិវិធីនៃការអនុវត្តថវិកា កម្មវិធី	25/07/14	01	កំពង់ចាម	MRD
១៥	ប		1-លោក តាន់ វាសនា 2-លោក ស៊ុន ជួត	លើកកម្ពស់អនាម័យត្រៀម បង្ហាញគ្រោះទឹកជំនន់	29- 31/07/14	03	កំពង់ធំ	MRD/ Unicef

១៦	ប		1-លោក សេង ជាសុខ 2-លោក ប្លង់ សាឡន	ស្តីពីការកសាងផែនការ អភិវឌ្ឍន៍ខេត្ត រយៈពេល៥ ឆ្នាំ ២០១៥ ដល់២០១៩ និង ផែនការវិនិយោគបីឆ្នាំរំកិល	11- 14/08/14	04	កំពង់ធំ	NCDD
១៧	ប		1-លោក ស៊ិន រុទ្ធា	សហគមន៍អនុវត្តដឹកនាំ អនាម័យ	05- 07/08/14	03	កំពង់ចាម	MRD/ Unicef
១៨		ស	1-លោក ម៉ុំ ថែម	ផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និង អាហារូបបត្ថម្ភឆ្នាំ ២០១៤- ១៨	18/08/14	01	ភ្នំពេញ	MRD
១៩	ប		1-លោក ម៉ុំ ថែម 2-លោក ថុង ប៊ុនធាង 3-លោក អុល ពេជ្រថវិយា	ស្តីពី ការគ្រប់គ្រងការងារ រដ្ឋបាល និង បុគ្គលិក	21- 22/08/14	02	កំពង់ចាម	MRD
២០	ប		1-លោក ម៉ាក់ មុន្នា 2-លោក គួង តា 3-លោក តៀត រឿន 4-លោក ស្រីន ហួត	វគ្គបណ្តុះបណ្តាលស្តីពី ArcGIS 10 និងការប្រើ ប្រាស់ GPS	27- 29/08/14	03	កំពង់ចាម	MRD
២១		ស	1-លោក ស៊ិន រុទ្ធា	ស្តីពីអនាម័យតាម សាលារៀន	29- 30/08/14	02	កំពត	Unicef
២២		ស	1-លោក ម៉ុំ ថែម	ស្តីពីការងារស្បៀងសង្គ្រោះ បន្ទាន់	12/09/14	01	បាត់ដំបង	ADB
២៣		ស	1-លោក ចាន់ រុតថា 2-លោក ប្លង់ សាឡន	ស្តីពីការបញ្ជូលភ្នាក់ងារ ២០១៥ រវាងថវិកាពេញ លេញ និង អង្គភាពថវិកាសាធារណៈ ធានី ខេត្ត	12/09/14	01	ព្រះសីហនុ	MRD
២៤	ប		1-លោក តាន់ វាសនា	ពីការបង្កើនចំណេះដឹង និង គោលនយោបាយពាក់ព័ន្ធ នឹងអភិបាលកិច្ចដីធ្លី និង ធនធានធម្មជាតិក្នុង ប្រទេសកម្ពុជា	29-30/09 -01/10/14	03	កំពង់ធំ	Oxfam

**៦-ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ**

មន្ត្រីមន្ទីរបានចូលរួមជាមួយថ្នាក់ជាតិលើគម្រោងសាកល្បងស្តីពី ធនាគារមាន់ ទា នៅភូមិសង្កាត់ ឃុំតាំង  
ក្រសាំង ស្រុកសន្ទុក ថ្ងៃទី១៤-១៨ ខែកក្កដា ឆ្នាំ ២០១៤ របស់នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទនៃក្រសួង  
អភិវឌ្ឍន៍ជនបទ ប្រើប្រាស់ថវិកាកម្មវិធី ។

**៧-ការងារជនជាតិដើមភាគតិច ( គ្មានសកម្មភាព)**

**៨-ការងារ Gender÷**

១៥/០៧/១៤ មន្ត្រីជាស្ត្រីពីររូបបានចូលរួមប្រជុំការងារ Gender និងផ្តល់ជាបាយការណ៍រីកចម្រើន ពីសកម្មភាព ស្ថានភាពរបស់មន្ត្រីនៅសាលាប្រជុំ នៃរដ្ឋបាលខេត្តកំពង់ធំ។

**៩-អង្គការក្នុង និង ក្រៅរដ្ឋាភិបាលក្រោមកិច្ចសហការជាមួយមន្ត្រី**

៩.១. អង្គការបង្កន់ពិភពលោកនៅកម្ពុជា ( គ្មានសកម្មភាព)

៩.២. អង្គការ IDE

-បានផលិត និងលក់សម្ភារៈសាងសង់បង្គន់អនាម័យជូនសហគមន៍បានចំនួន ៤៤៩៤

ឈុតលើស្រុក ក្រុង ទាំង៨

៩.៣. អង្គការស្អាតកម្ពុជា ÷

-បានចែកជូនចម្រោះទឹកស្អាត(ជីវសាស្ត្រ) ដល់សហគមន៍ចំនួន ១៦ ភូមិ ឃុំក្រវ៉ា គគីរធំ បាក់ស្នា និងឃុំត្នោតជុំ ស្រុកបារាយណ៍ និងស្រុកសន្តុក ឃុំទីពោ និងញៅបានចំនួន ១៦៣៦ ចម្រោះ។

៩.៤. អង្គការ CARITAS

-យុទ្ធនាការទិវាអនាម័យបរិស្ថាន ពិសេសការសំអាតអនាម័យផ្ទះសំបែងដល់សហគមន៍ បានចំនួន២លើកមានអ្នកចូលរួម ១៤០ នាក់ ស្រី ៨៦ នាក់។

៩.៥. អង្គការ CGA (ស្រុកស្មោង)÷ ( គ្មានរបាយការណ៍)

៩.៦. អង្គការ សកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD)

-បានចុះបណ្តុះបណ្តាលពីការងារទឹកស្អាត អនាម័យដល់គ្រូ សិស្សបាន ២ លើក មានអ្នកចូលរួម ៦៤ នាក់ ស្រី ៣៤ នាក់

-បើកយុទ្ធនាការទឹកស្អាត អនាម័យ បរិស្ថានតាមសាលាបឋមដលើកមានអ្នកចូលរួម ១១៤៤ នាក់ ស្រី ៦៥២ នាក់

-បណ្តុះបណ្តាលស្តីពីទឹកស្អាត និងអនាម័យដល់គ្រូបឋមសិក្សា និងបុគ្គលិកអង្គការ APA បាន ២ លើកមានអ្នកចូលរួមសរុបចំនួន ៦៤ នាក់/ស្រី ៣៤ នាក់ (គ្រូ ៥៩ នាក់ អង្គការ ៥ នាក់)

-យុទ្ធនាការអំពីទឹកស្អាតនិងអនាម័យបរិស្ថានសាលាបាន ៨ លើកមានសិស្ស និងគ្រូចូល រួមសរុប ១១៤៤ នាក់/ស្រី ៦៥២ នាក់

-មន្ត្រីមន្ត្រីពីររូបបានចូលរួមសម្របសម្រួលលើប្រធានបទការកាត់បន្ថយគ្រោះភ័យ នៃគ្រោះមហន្ត រាយទៅក្នុងផែនការអភិវឌ្ឍន៍ភូមិ ឃុំ ស្រុកសណ្តាន់ ពីថ្ងៃទី ២៥-២៨ សីហា ២០១៤ មានអ្នកចូលរួម ២០ នាក់ ស្រី ៤ នាក់ មកពីការិយាល័យជុំវិញស្រុក។

៩.៧. CWS ( គ្មានរបាយការណ៍)

៩.៨. អង្គការមុស្លីមអេដកម្ពុជា

-២៤/០១/១៤ បានរៀបចំបែងចែកសម្ភារៈអនាម័យដល់សិស្សសាលាចំនួន ៩ សាលានៅក្នុងស្រុក

សន្តុក បារាយណ៍ និងស្រុកកំពង់ស្វាយ

៩.៩. អង្គការ Oxfam (គ្មានរបាយការណ៍)

៩.១០. អង្គការ ទស្សនៈពិភពលោក (WVC)

មន្ត្រីមន្ទីរបានចុះសហការទទួលបានលទ្ធផលដូចខាងក្រោម៖

- បានចុះផ្សព្វផ្សាយពីការងារទឹកស្អាត និង អនាម័យបានចំនួន ១៣ លើកស្រុក ស្មោងមានអ្នកចូលរួម ៨២៩ នាក់ ស្រី ៦១២ នាក់

- បានចុះបំផុសសហគមន៍ដឹកនាំអនាម័យ ស្រុកស្មោងបាន ២ លើកមានអ្នកចូលរួម ២១២ នាក់ ស្រី ១៤៧ នាក់

- បានប្រជុំឆ្លុះបញ្ចាំងពីការងារទឹកស្អាត អនាម័យជាមួយ WSUG ស្រុកប្រាសាទបល្ល័ង្ក ២ លើក មានអ្នកចូលរួម ៨៨ នាក់ ស្រី ៧៥ នាក់

- ផ្សព្វផ្សាយស្តីពីទឹកស្អាតនិងអនាម័យ នៅស្មោង ១ ផ្សព្វផ្សាយបាន ៧ ភូមិ ៧ លើក មានអ្នកចូលរួមចំនួន ៤២២ នាក់/ស្រី ៣២៥ នាក់

- ផ្សព្វផ្សាយស្តីពីការលើកកម្ពស់អនាម័យតាមភូមិនៅស្មោង ផ្សព្វផ្សាយបាន ៦ ភូមិ ៦ លើកដែលមានអ្នកចូលរួមសរុបចំនួន ៤០៧ នាក់/ស្រី ២៨៧ នាក់

- បំផុសស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យ នៅស្មោង ១ បាន ៦ ភូមិ ៦ លើកមាន អ្នកចូលរួមសរុប ៥៣៨ នាក់/ស្រី ៤០៧ នាក់ ។

- បណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ នៅស្មោង ១ បាន ១ លើកអ្នកចូលរួមសរុបចំនួន ៣៥ នាក់/ស្រី ៨ នាក់ ។

- ប្រជុំឆ្លុះបញ្ចាំងស្តីពីទឹកស្អាតជាមួយក្រុមប្រើប្រាស់ទឹកស្អាត អ្នកចូលរួមសរុប ១៧៨ នាក់/ស្រី ១២៦ នាក់ក្នុងនោះគឺ នៅស្រុកប្រាសាទបល្ល័ង្កបាន ២ លើក (ឃុំសាមគ្គី ដូង)អ្នកចូលរួមសរុប ៨៨ នាក់/ស្រី ៧៥ នាក់ និងនៅស្រុកស្មោងបាន ២ លើកអ្នកចូលរួមចំនួន ៩០ នាក់/ស្រី ៥១ នាក់

- វគ្គបណ្តុះបណ្តាលស្តីពី ទឹកស្អាត និងអនាម័យជនបទចូលរួមសរុប ១៨ នាក់/ស្រី ០ នាក់

- តាមដានក្រុមប្រើប្រាស់ទឹក និងអនាម័យ លើអណ្តូងទឹកបាន ២ លើក មានអ្នកចូលរួមសរុប ៨៨ នាក់/ស្រី ៧៩ នាក់

- វគ្គ SC-WASH ដល់សាលានិង CCs ស្រុកស្មោងមានអ្នកចូលរួម ៣០ នាក់/ស្រី ៥ នាក់

- ផ្សព្វផ្សាយស្តីពីការលើកកម្ពស់អនាម័យតាមភូមិនៅស្រុកស្មោង បាន ១៣ ភូមិ ដែលមានអ្នកចូលរួមសរុបចំនួន ៩៦៤ នាក់/ស្រី ៦៩៤ នាក់ ។

- បំផុសស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យ នៅស្រុកស្មោងបាន ៥ ភូមិ ៥ លើកមានអ្នកចូលរួមសរុប ៤៣៦ នាក់/ស្រី ៣១២ នាក់

- បណ្តុះបណ្តាលស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យ ១ លើក មានអ្នកចូលរួមសរុប ៤២ នាក់/ស្រី

១៧ នាក់

-សិក្ខាសាលាបណ្តុះបណ្តាលស្តីពីទឹកស្អាត ស្រុកស្មោងបាន១វគ្គមានអ្នកចូលរួមសរុប ១៩ នាក់/ស្រី ៥ នាក់

-សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យ ស្រុកស្មោងមានអ្នកចូលរួមសរុប ៩៨ នាក់/ស្រី ៥៨ នាក់

-យុទ្ធនាការទិវាអនាម័យភូមិនៅស្មោងបាន៣ភូមិពេញលើកមានអ្នកចូលរួមសរុប ២៩១ នាក់/ស្រី ១៧៤ នាក់

-បានចុះពិនិត្យវាយតម្លៃភូមិ CLTs នៅ ស្មោង ឃុំចំណារលើ ២ ភូមិ មានអ្នកចូលរួមចំនួន ១៥ នាក់ ស្រី ៥ នាក់

-បានចុះបណ្តុះបណ្តាលពីសុខភាពអនាម័យដល់សហគមន៍ឃុំសំព្រោច ស្រុកស្មោងមានអ្នកចូលរួម ចំនួន ៥០ នាក់ ស្រី ៣០ នាក់

៩.១១. អង្គការ ទ្រទ្រង់ស្ត្រីខ្មែរ (គ្មានរបាយការណ៍)

៩.១២. អង្គការ ពន្លឺអភិវឌ្ឍន៍ (APA)

-បានចុះបណ្តុះបណ្តាលពីការងារទឹកស្អាត អនាម័យដល់គ្រូ សិស្សបាន២លើក មានអ្នក ចូលរួម ៦៤ នាក់ ស្រី ៣៤ នាក់

-បើកយុទ្ធនាការទឹកស្អាត អនាម័យ បរិស្ថានតាមសាលាបឋម ៨ លើកមានអ្នកចូលរួម ១១៤៤ នាក់ ស្រី ៦៥២ នាក់

-បណ្តុះបណ្តាលស្តីពីទឹកស្អាត និងអនាម័យដល់គ្រូបឋមសិក្សា និងបុគ្គលិកអង្គការ APA បាន ២ លើកមានអ្នកចូលរួមសរុបចំនួន ៦៤ នាក់/ស្រី ៣៤ នាក់(គ្រូ ៥៩ នាក់ អង្គការ ៥ នាក់)

-យុទ្ធនាការអំពីទឹកស្អាត និងអនាម័យបរិស្ថានសាលាបាន ៨ លើកមានសិស្ស និងគ្រូចូលរួមសរុប ១១៤៤ នាក់/ស្រី ៦៥២ នាក់

៩.១៣. អង្គការ ទឹកស្អាត ១០០១ (គ្មានរបាយការណ៍)

៩.១៤. អង្គការ ESSD (គ្មានរបាយការណ៍)

៩.១៥. អង្គការ ស្រែខ្មែរ

មន្ត្រីមន្ទីរបានចុះសហការទទួលបានលទ្ធផលដូចខាងក្រោម៖

-បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការ រៀបចំកសាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន នៅសាលាឃុំកំពង់គោ ស្រុកកំពង់ស្វាយ ថ្ងៃទី ០១-០២- ០៣ ខែកក្កដា ឆ្នាំ ២០១៤ មានអ្នកចូលរួម ១៩ នាក់ស្រី ៦ នាក់

-បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការ រៀបចំកសាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន នៅសាលាឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ថ្ងៃទី ០៨-

០៩-១០ ខែកក្កដា ឆ្នាំ ២០១៤ មានអ្នកចូលរួម ១១ នាក់ស្រី ៣ នាក់

- បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី សហគមន៍ដឹកនាំអនុវត្តអនាម័យ នៅវត្តបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៤ មានអ្នកចូលរួម ៩ នាក់ស្រី ៧ នាក់

- បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី សហគមន៍ដឹកនាំអនុវត្តអនាម័យ នៅវត្តសិលានិមិត្ត ឃុំទ្រៀល ស្រុកបារាយណ៍ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៤មានអ្នកចូលរួម ២១ នាក់ស្រី ១៧ នាក់

- បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី សហគមន៍ដឹកនាំអនុវត្តអនាម័យ នៅភូមិសំរោង ឃុំទីពេ ស្រុកសន្ទុក ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤មានអ្នកចូលរួម ១១ នាក់ស្រី ៩ នាក់

- បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី សហគមន៍ដឹកនាំអនុវត្តអនាម័យ នៅវត្តទីពេ ឃុំទីពេ ស្រុកសន្ទុក ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៤ មានអ្នកចូលរួម ១២ នាក់ស្រី ៩ នាក់

- បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី សហគមន៍ដឹកនាំអនុវត្តអនាម័យ នៅវត្តគុកហនគរ ឃុំពង្រ ស្រុកបារាយណ៍ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤ មានអ្នកចូលរួម ១៦ នាក់ស្រី ១៣ នាក់

**១០-កម្មវិធី និងគម្រោង**

**១០.១-គម្រោង ផ្គត់ផ្គង់ទឹក និងអនាម័យជនបទទី២ (RWSSSP-2) ( មន្ត្រីចំនួន ១០ នាក់ )**

- ចុះផ្សព្វផ្សាយព័ត៌មានគម្រោងថ្នាក់ឃុំ ភូមិ នៅឃុំមានជ័យ 4 មានអ្នកចូលរួម ៨៣៤ នាក់ស្រី ៥២៤ នាក់

- បានចុះបណ្តុះបណ្តាលពីតួនាទី ភារកិច្ចដល់ CCs WSUG Boad VDCs និង ជនបង្គោលភូមិនៅឃុំ មានជ័យ សណ្តាន់ មានអ្នកចូលរួម ៥២៩ នាក់ ស្រី ២២០ នាក់

- បានចុះបណ្តុះបណ្តាលពី CLTs Hybrid ដល់ CCs WSUG Boad VDCs និងជនបង្គោលភូមិនៅ ឃុំ មានជ័យ សណ្តាន់ មានអ្នកចូលរួម ៥២៩ នាក់ ស្រី ២២០ នាក់

- បានចុះបណ្តុះបណ្តាលអំពីការស្រង់ និង ប្រមូលទិន្នន័យគម្រោងនៅឃុំ ក្រវ៉ា និងបាក់ស្នា ដល់ VDC, CC, WSUG ដែលមានអ្នកចូលរួមសរុប ៣១៨ នាក់ ស្រី ១០៣ នាក់

- បណ្តាញទឹកតាមទុយោចំនួន ២ កន្លែង នៅឃុំបឹងស្រុកបារាយណ៍សម្រេចបាន១ ០០%

- ឃុំក្រវ៉ា ចំនួន ៨ ភូមិ ទទួលបានបង្គន់អនាម័យតាមផ្ទះចំនួន ១៧០៦ បង្គន់ ការចូលរួមសាងសង់ ដោយសហគមន៍សម្រេចបាន ១០០% និង ឃុំបាក់ស្នា បង្គន់ចំនួន ១០៥៧ ការចូលរួមសាងសង់ដោយសហគមន៍សម្រេចបាន ១០០%

- ផលិតសំភារៈបង្គន់ ជូនសហគមន៍បាន ១០០% នៅឃុំ បឹងចំនួន ១៣៧៩ បង្គន់ ស្រុកបារាយណ៍ ការចូលរួមសាងសង់របស់សហគមន៍បានចំនួន ១៣៥៤ នៅសល់ ២៥ ។

- ឃុំមានជ័យ ស្រុកសណ្តាន់ចំនួន ១២០៣ បង្គន់ បានផ្តល់សម្ភារៈបង្គន់អនាម័យជូនសហគមន៍ ចំនួន ៨៧៥ឈុត សហគមន៍ចូលរួមសាងសង់បានចំនួន ៧៣០

- ឃុំមានវិទ្ធី ស្រុកសណ្តាន់ ចំនួន ១១២៩ បង្គន់ បានផ្តល់សម្ភារៈបង្គន់អនាម័យជូនសហគមន៍

ចំនួន ៦៥០ លុត សហគមន៍ចូលរួមសាងសង់បានចំនួន ៤៧

- ពាងត្រងទឹកភ្លៀងតាមគ្រួសារចំនួន ៤២៣ សម្រេចបាន ៣១២ ឃុំ មានជ័យ និងឃុំមានវិទូ មាន  
ចំនួន ៤៨០ ពាងសម្រេចបាន ៣២៣ ពាង

- បានចុះបណ្តុះបណ្តាលលើកកម្ពស់អនាម័យតាមសាលា ៥ សាលាមានអ្នកចូលរួម ៣៣ នាក់ ស្រី  
១០ នាក់

**១០.២-គម្រោងផ្លូវក្រាលកៅស៊ូ (RRIP) (មន្ត្រីចំនួន ០៤ នាក់)**

សាងសង់ផ្លូវក្រាលកៅស៊ូពីកូនត្នោត ដល់សណ្តាន់ប្រវែង ៦៦,២ គ.ម សម្រេចបាន ÷

- ចាក់ដីស្រែក្រោមដែលជាដីមានរឹងខ្ពស់ (Embankment) សម្រេចបាន ១០០%

- ចាក់ដីស្រែក្រោមដែលជាដីមានរឹងខ្ពស់ (Sub-grade) សម្រេចបាន ១០០%

- ដំណើរការចាក់គ្រួសក្រហម (Sub-Base) ស្រទាប់លើ និងកៀសំអាតបាន ១០០%

- ស្រទាប់គ្រឹះថ្មបំបែក Base Course សម្រេចបាន ៧៥%

- ចាក់កៅស៊ូបាចថ្ម DBST សម្រេចបាន ៥០%

- សាងសង់សំណង់លូបានចំនួន ១៧ កន្លែង សម្រេចបាន ១០០%

- គម្រោងដំណើរការសព្វថ្ងៃប្រើប្រាស់កម្មករចំនួនប្រមាណជា ១០០ នាក់ ស្រី ២០ នាក់

**១០.៣-គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធនៃបណ្តុះកេតសាណា (KERRP)( មន្ត្រីចំនួន ០៥ នាក់)**

- Lot1 (KTM01.KTM11.KTM12.KTM13) ÷ ចំនួន ០៤ ខ្សែ ប្រវែងសរុប ៤៨,៧១០ គ.ម ក្នុងនោះ  
ផ្លូវជួសជុលផ្លូវក្រាលគ្រួសក្រហម ប្រវែង ២៣,៦៦ និងផ្លូវក្រាលកៅស៊ូ SBST ប្រវែង ២៥,០៤ គម ស្ថិតក្នុងស្រុក  
ប្រាសាទសំបូរ និងស្រុកសណ្តាន់ សម្រេចបាន ១០០% ។

- Lot2 (KTM09) ចំនួន ០១ ខ្សែ ប្រវែងសរុប ៣១,០៤០ គ.ម ក្នុងនោះផ្លូវជួសជុលផ្លូវក្រាលគ្រួស  
ក្រហម ប្រវែង ២១,០៤ គម និងផ្លូវក្រាលកៅស៊ូ DBST ប្រវែង ១០ គ.ម ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក និងស្រុក  
ប្រាសាទសំបូរ សម្រេចបាន ១០០%

- Lot3 (KTM14.KTM15) ចំនួន ០២ ខ្សែ ប្រវែងសរុប ៤៨,៧១០ គ.ម ក្នុងនោះផ្លូវជួសជុលផ្លូវ  
ក្រាលគ្រួសក្រហមប្រវែង ២២,៦៣ គម និងផ្លូវក្រាលកៅស៊ូ DBST ប្រវែង ២៦ គម ស្ថិតក្នុងស្រុកស្មោង និង  
ស្រុកប្រាសាទបល្ល័ង្ក សម្រេចបាន ១០០%

- Lot4 (KTM03.KTM04.KTM05.KTM06.KTM07) ចំនួន ០៥ ខ្សែ ប្រវែងសរុប ៣១,០០០ គ.ម  
ក្នុងនោះ ផ្លូវជួសជុលផ្លូវក្រាលគ្រួសក្រហម ប្រវែង ១៧,៦៥ គ.ម និងផ្លូវក្រាលកៅស៊ូ DBST ប្រវែង ១៣,៣៥ គ  
.ម ស្ថិត ក្នុងស្រុកបារាយណ៍ និងស្រុកសន្ទុក សម្រេចបាន ១០០% ។

- Lot5 (KTM02.KTM08.KTM10) ចំនួន ០៣ ខ្សែ ប្រវែងសរុប ៣០,៨៩០ គ.ម ក្នុងនោះផ្លូវជួសជុលផ្លូវ  
ក្រាលគ្រួសក្រហម ប្រវែង ១៥,១ គម និងផ្លូវក្រាលកៅស៊ូ SBST ប្រវែង ១៥,៧៩ គ.ម ស្ថិតក្នុងក្រុងស្ទឹងសែន  
ស្រុកសណ្តាន់និងស្រុកប្រាសាទបល្ល័ង្ក សម្រេចបាន ១០០% ។

- បានសាងសង់ស្ថានបេតុងឆ្លងស្ទឹងជីនិត ភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ប្រវែង ៦០ ម  
លទ្ធផលសម្រេចបាន ១០០%

- ២៨/០៧/១៤ គម្រោងថ្នាក់ជាតិបានរៀបចំសិក្ខាសាលាបញ្ចប់គម្រោងនៅសៀមរាប

**១០.៤-កម្មវិធី WFP (ផ្លូវជីស) (មន្ត្រីចំនួន ០៤ នាក់)**

- គម្រោងសម្រាប់ទ្រព្យធនសហគមន៍ FFA ដែលបានអនុម័តចំនួន ៣១ គម្រោង គ្រោង  
ស្បៀង ៤៦០ តោន ក្នុងនោះមាន៖ (គោលដៅ ១៨ ឃុំ ៣១ ភូមិ)

. ផ្លូវជួសជុល ១៥ គម្រោងប្រវែង ១២,៦៨ គ.ម ស្បៀង ២០៣ តោនសម្រេចបាន ១០០%

. ផ្លូវសង់ថ្មី ១០ គម្រោង ប្រវែង ១៤ គ.ម ស្បៀង ១៦១ តោនសម្រេចបាន ១០០%

. ទំនប់ជួសជុល ៤ គម្រោង ប្រវែង ៤.១ គ.ម ស្បៀង ៥២ តោនសម្រេចបាន ១០០%

. ទំនប់សង់ថ្មី ០២ គម្រោង ប្រវែង ២.៧៤ គ.ម ស្បៀង ៣៩ តោនសម្រេចបាន ១០០%

(បញ្ចប់គម្រោងក្នុងខែ សីហា)

**១០.៥-គម្រោងអភិវឌ្ឍន៍សេវាសង្គមសហគមន៍ (TSLRDP) (មន្ត្រីចំនួន ០៥ នាក់)**

- បានអនុវត្តគម្រោងថែទាំជាលក្ខណៈខ្ទប់ផ្លូវក្រាលគ្រួសក្រហមចំនួន ០៣ ខ្សែ ប្រវែង ១៣,២០ គ  
.ម ស្ថិតនៅស្រុកស្មោងនិង ស្រុកកំពង់ស្វាយ សម្រេចបាន ១០០%

- រៀបចំធ្វើផែនការសកម្មភាពនិងថវិកា សម្រាប់បង្កើតគណៈកម្មការថែទាំផ្លូវជនបទ បាន ០៨ ក្រុម  
លើខ្សែផ្លូវចំនួន ១១ ខ្សែ ក្នុងស្រុកស្មោង ស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍

**១០.៦-គម្រោង ( RIP-II )(មន្ត្រីចំនួន ០៤ នាក់)**

បានលើកគម្រោងផែនការសម្រាប់ការងារថែទាំ និង ជួសជុលដោយកន្លែងៗ មាន៖

\* ផ្លូវថែទាំខ្ទប់ចំនួន២ខ្សែប្រវែង ១៨,២ គ.ម គឺ៖ ១-ផ្លូវជាតិលេខ ៦-ភូមិ ផ្អុង ឃុំ ទីពោ ស្រុកសន្តុក  
ប្រវែង ១១,៥ គ.ម ២-ពីទីពោ-តាព្រាច ឃុំ ទីពោ ស្រុក សន្តុកប្រវែង ៦,៧ គ.ម សម្រេចបាន១០០%

\* ផ្លូវថែទាំប្រចាំមានចំនួន ៣ ខ្សែ ប្រវែង ២១ គ.ម គឺ៖ ១-ផ្លូវជាតិ ៦ -សេរីសុខុម ឃុំឈូកខ្សាច់  
បារាយណ៍ប្រវែង ៥.២៥គម២-ប្រឡាយ-តាប៉ោង ឃុំតាំងក្រសៅ ប្រាសាទសំបូរ ប្រវែង ៤,៩៣០ គម។ ៣-កំពង់  
ឈើទាល-ប្រឡាយឃុំតាំងក្រសៅ ប្រាសាទសំបូរ ប្រវែង ១០,៨៣ គ.ម សម្រេចបាន ៨៥%

\* ផ្លូវជួសជុលដោយកន្លែង ១ ខ្សែ ពីភូមិកំពង់ឈើទាល-ប្រឡាយឃុំសំបូរ ប្រាសាទសំបូរប្រវែង ៤  
គមសម្រេចបាន ១០០%

**១០.៧-កម្មវិធី ទឹកស្អាត និង អនាម័យ ( UNICEF) (មន្ត្រីចំនួន ៤ នាក់)**

- ក្រុមការងារមន្ត្រីបានចុះវាយតម្លៃតាមគ្រួសារពី ការចេះធ្វើទឹកឱ្យស្អាត និងការទុកដាក់ទឹកឱ្យមាន  
សុវត្ថិភាព ឃុំ ត្បូងក្រពើ បាន ៦ លើកមាន ៣៥ គ្រួសារ

- ចុះត្រួតពិនិត្យវាយតម្លៃតាមគ្រួសារស្តីពីការចេះធ្វើទឹកឱ្យស្អាត និងការស្តុកទឹកសុវត្ថិភាពនៅឃុំត្បូង  
ក្រពើ ៦ លើកបានចំនួន ៣៥ គ្រួសារ

-ប្រជុំបូកសរុបលទ្ធផលស្តីពីការធ្វើទឹកឱ្យស្អាតនិងការស្តុកទឹកផឹកសុវត្ថិភាពនៅ ឃុំត្បូងក្រពើ អ្នក  
ចូលរួមសរុប ៥១ នាក់/ស្រី ២៣ នាក់ ។

-បានចុះប្រជុំផ្សព្វផ្សាយការបន្សុទ្ធនិង ការស្តុកទឹកទុកឱ្យមានសុវត្ថិភាពតាមគ្រួសារនាថ្ងៃទី ១៧  
/០៩/១៤ មានអ្នកចូលរួម ១១ នាក់ ស្រី ២ នៅឃុំជ្រាប់ ស្រុកសន្តុក

**១០.៨-កម្មវិធីកំចាត់មីនខេត្ត (MAPU) (មន្ត្រីចំនួន ០១ នាក់) គ្មានរបាយការណ៍**

**១០.៩-គម្រោង (LASED) (មន្ត្រីចំនួន ០២ នាក់)**

-បានចុះរៀបចំគណៈកម្មការសហគមន៍សារជាថ្មី ជំនួសគណៈកម្មការចាស់ផុតអណត្តិមានអ្នកចូល  
រួមចំនួន ១២៩ នាក់ ស្រី ១០៧ នាក់ ចំនួន ២ ភូមិ ឃុំទីពោ សន្តុក ជាលទ្ធផល ភូមិសែនអភិវឌ្ឍន៍ ១ ទទួលបាន  
សមាជិកចំនួន ៧ នាក់ ស្រី ២ នាក់ និងភូមិសែនអភិវឌ្ឍន៍ ២ ទទួលបានសមាជិកចំនួន ៧ នាក់ ស្រី ២ នាក់

**១០.១០-គម្រោងស្បៀងបន្ទាន់ (Cash for Work) (មន្ត្រីចំនួន ០៤ នាក់)**

ដំណើរការអនុវត្តគម្រោងស្បៀងពលកម្មសាច់ប្រាក់៖

ល.រ	លេខកិច្ចសន្យា គម្រោង	ស្រុក	ប្រវែង ទំហំ(m)	មាឌដី (m3)	ដាំស្មៅ (m2)	ចំនួនចូលរួម				សំណង់សិល្បៈការ	សាច់ប្រាក់ ជា ដុល្លារ	របាយ ការណ៍ រឹកចំរើ ន
						មេគ្រួសារ		សមាជិក ចូលរួម				
						សរុប	ស្រី	សរុប	ស្រី			
1	KTH-CFW-13-001	សន្តុក	414	2,552	1,060	50	15	250	131		8,253.28	100%
	KTH-CFW-13-002	សន្តុក	409	2,658	1,350	55	22	275	110		11,144.93	100%
2	KTH-CFW-13-003	សន្តុក	302	1,908	773	40	15	200	75		9,302.81	100%
3	KTH-CFW-13-004	សន្តុក	371	2,090	950	45	18	225	90		4,885.44	100%
4	KTM-CFW-13-005	សន្តុក	460	1,912	1,046	35	20	175	100		5,672.91	100%
5	KTM-CFW-13-006	សន្តុក	850	4,143	2,075	51	23	255	115		9,693.64	100%
6	KTM-CFW-13-007	សន្តុក	850	2,523	1,221	52	25	260	125		9,184.83	100%
7	KTM-CFW-13-008	សន្តុក	682	3,296	1,665	53	16	265	80		11,006.36	100%
8	KTM-CFW-13-009	បារាយណ៍	1000	6,411	3,106	155	33	232	65		18,540.09	100%
9	KTM-CFW-13-010	បារាយណ៍	867	5,817	2,611	167	37	265	75		19,041.96	100%
10	KTM-CFW-13-011	បារាយណ៍	900	5,890	2,700	167	37	265	75		16,043.58	100%

11	KTM-CFW-13-012	សន្តិក	1102	4,071	3,610	51	15	250	131		15,381.95	100%
12	KTM-CFW-13-014	កំពង់ស្វាយ	800	5,984	2,884	450	45	850	75		19,982.20	100%
13	KTM-CFW-13-015	កំពង់ស្វាយ	800	5,784	2,884	450	45	850	75		19,570.20	100%
14	KTM-CFW-13-016	កំពង់ស្វាយ	850	6,331	3,065	450	45	850	75		17,270.94	100%
សរុប			5,338	27,493	13,246	2,271	411	5,467	1,397	38	183,830	100%

(បានបញ្ចប់គម្រោងក្នុងខែកក្កដា)

**១០.១១-ស្ថានភាពទឹកជំនន់ក្នុងខែកក្កដាធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនៃមន**

-ស្រុក ប្រាសាទសំបូរ ផ្លូវក្រាលគ្រួសក្រហមចំនួន ១៨ ខ្សែ ប្រវែង ៥១ គ.ម ទទួលរងការខូចខាត និង ប៉ះពាល់ផ្ទាល់ដោយទឹកជំនន់ប្រវែង ១៥ គ.ម និង សំណង់សិល្បការ (លូចំនួន ៤១ កន្លែង)

-ស្រុក សណ្តាន់ ផ្លូវក្រាលគ្រួសក្រហមចំនួន ៤ ខ្សែ ប្រវែង៣៣ គម ទទួលរងការខូចខាតនិង ប៉ះពាល់ផ្ទាល់ដោយទឹកជំនន់ប្រវែង ១៥ គ.ម និង សំណង់សិល្បការ (លូចំនួន ៧ កន្លែង និង ស្ពានចំនួន ២កន្លែងប្រវែង១៥ម ស្រុតក្បាលស្ពាន ហើយស្ពាន ១ ក្នុងចំណោម ២ ប្រេះស្ទើរពាក់កណ្តាលស្ពាន)

-ស្រុក កំពង់ស្វាយ ផ្លូវក្រាលគ្រួសក្រហមចំនួន ២ ខ្សែ ប្រវែង ៥,៣ គ.ម ទទួលរងការខូចខាតនិង ប៉ះពាល់ផ្ទាល់ដោយទឹកជំនន់ប្រវែង ៤,៤ គ.ម និង ផ្លូវដីសដែលលិចលង់ចំនួន៦ខ្សែ ប្រវែង ២.៣គម និងសំណង់សិល្បការ (លូចំនួន ២ កន្លែង)

**III. ទិសដៅបន្ត**

-ទិន្នន័យផ្លូវប្រភេទទី ៤ មាន ៧០៩ ខ្សែ ប្រវែង ១.៣២០,៧១ គ.ម ក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៤ នឹងត្រូវបានសម្រេច ១០០%

-នឹងសាងសង់ផ្លូវជនបទក្រាលកៅស៊ូជំហានទី ២ ប្រមាណជា ៦០ គម

**IV. ផលវិបាក**

-ប្រជាពលរដ្ឋជាប់រល់ធ្វើស្រែចំការពុំបានចូលរួមជាមួយគម្រោងគ្រប់គ្នាទេ (RWSSSP2)

-សហគមន៍ដែលទទួលបានសម្ភារៈ បង្កន់ដល់ផ្ទះហើយខ្វះការចូលរួមសាងសង់ (RWSSSP2)

**V. សំណូមពរ**

-វិះរកមធ្យោបាយដើម្បីឲ្យសហគមន៍ចូលរួមសាងសង់ និងទិញបង្កន់អនាម័យយកទៅប្រើប្រាស់។

ប្រធានមន្ទីរ